



ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងអប់រំ យុវជន និងកីឡា
នាយកដ្ឋានហិរញ្ញវត្ថុ

ការអនុវត្តថវិកាឆ្នាំ ២០២០

គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០

មាតិកា

១. ស្ថានភាពនៃការអនុវត្តថវិកាឆ្នាំ២០១៦-២០១៩

២. ស្ថានភាពនៃការអនុវត្តថវិកាឆ្នាំ២០២០


៣. បញ្ហាប្រឈមក្នុងការអនុវត្តថវិកាឆ្នាំ២០២០

៤. ដំណោះស្រាយ


ឯកតា៖ លានរៀល

ឆ្នាំ		ច្បាប់ថវិកា	ឥណទានថ្មី	អនុវត្តបាន	%	នៅសល់
2016	សរុប	2,029,896.9	2,040,611.5	1,851,402.6	90.7%	189,208.8
	បន្ទុកបុគ្គលិក	1,626,838.1	1,634,037.4	1,491,125.7	91.3%	142,911.7
	ក្រៅបន្ទុកបុគ្គលិក	403,058.80	406,574.11	360,276.95	88.6%	46,297.2
2017	សរុប	2,383,672.6	2,389,410.5	2,259,860.7	94.6%	129,549.8
	បន្ទុកបុគ្គលិក	1,936,285.8	1,936,381.6	1,837,962.2	94.9%	98,419.5
	ក្រៅបន្ទុកបុគ្គលិក	447,386.80	453,028.88	421,898.51	93.1%	31,130.4
2018	សរុប	2,705,456.5	2,752,899.7	2,675,125.9	97.2%	77,773.8
	បន្ទុកបុគ្គលិក	2,180,746.5	2,180,746.5	2,140,592.7	98.2%	40,153.8
	ក្រៅបន្ទុកបុគ្គលិក	524,710.0	572,153.2	534,533.2	93.4%	37,620.0
2019	សរុប	2,949,604.0	3,022,281.4	2,975,513.2	98.5%	46,768.2
	បន្ទុកបុគ្គលិក	2,354,354.0	2,391,752.3	2,377,291.6	99.4%	14,460.7
	ក្រៅបន្ទុកបុគ្គលិក	595,250.0	630,529.1	598,221.6	94.9%	32,307.5

ការប្រៀបធៀបភាគរយនៃការអនុវត្តថវិកាឆ្នាំ២០១៦-២០១៩



ការប្រៀបធៀបទំហំនៃការសល់ថវិកាឆ្នាំ ២០១៦-២០១៩



នាយកដ្ឋានហិរញ្ញវត្ថុបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុប្រចាំខែ ដើម្បីពិនិត្យតាមដានស្ថានភាពនៃការអនុវត្តថវិកាកម្មវិធីរបស់អង្គភាពថវិកាក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា ដែលមានស្ថានភាពដូចខាងក្រោម៖


ឯកតា៖ លានរៀល

បរិយាយ	ឆ្នាំ ២០១៩					ឆ្នាំ ២០២០				
	ច្បាប់ថវិកា	ឥណទានកែតម្រូវ	អនុវត្ត	%	នៅសល់	ច្បាប់ថវិកា	ឥណទានកែតម្រូវ	អនុវត្ត	%	នៅសល់
សរុប	2,949,604.0	2,949,604.0	952,579.1	32.3%	1,997,024.9	3,207,220.0	3,170,883.4	1,036,191.1	32.7%	2,134,692.3
រដ្ឋបាលកណ្តាល	339,782.1	339,782.1	39,770.1	11.7%	300,012.0	374,072.4	337,735.8	42,131.0	12.5%	295,604.8
រាជធានី ខេត្ត	2,609,821.9	2,609,821.9	912,808.9	35.0%	1,697,013.0	2,833,147.6	2,833,147.6	994,060.0	35.1%	1,839,087.6


ឯកតា៖ លានរៀល

ជំពូក	ឆ្នាំ២០១៩					ឆ្នាំ២០២០				
	ច្បាប់ថវិកា	ឥណទានកែតម្រូវ	អនុវត្ត	%	នៅសល់	ច្បាប់ថវិកា	ឥណទានកែតម្រូវ	អនុវត្ត	%	នៅសល់
សរុប	339,782.1	339,782.1	39,770.1	11.7%	300,012.0	374,072.4	337,735.8	42,131.0	12.5%	295,604.8
60	76,681.6	76,681.6	576.2	0.8%	76,105.4	78,863.6	66,478.3	1,145.3	1.7%	65,333.0
61	93,929.1	93,929.1	4,073.2	4.3%	89,855.9	102,381.6	78,430.3	2,538.6	3.2%	75,891.7
64	75,327.8	75,327.8	30,668.1	40.7%	44,659.7	93,269.7	93,269.7	33,082.8	35.5%	60,186.9
62	86,117.5	86,117.5	4,452.6	5.2%	81,664.9	98,850.6	98,850.6	5,364.3	5.4%	93,486.3
65	7,590.5	7,590.5	-	0.0%	7,590.5	571.2	571.2	-	0.0%	571.2
63	135.6	135.6	-	0.0%	135.6	135.7	135.7	-	0.0%	135.7

ប្រៀបធៀបភាគរយនៃការអនុវត្តថវិកាឆ្នាំ២០១៩ និង២០២០ តាមកម្មវិធី(អាណត្តិ ដល់រតនាគារ)




ការប្រៀបធៀបគម្រោងចំណាយប្រចាំត្រីមាស
ទៅនឹងការអនុវត្តឆ្នាំ២០២០ (រដ្ឋបាលកណ្តាល)




ឯកតា៖ លានរៀល

ជំពូក	ឆ្នាំ២០១៩					ឆ្នាំ២០២០				
	ច្បាប់ថវិកា	ឥណទានកែតម្រូវ	អនុវត្ត	%	នៅសល់	ច្បាប់ថវិកា	ឥណទានកែតម្រូវ	អនុវត្ត	%	នៅសល់
សរុប	2,609,821.9	2,609,821.9	912,808.9	35.0%	1,697,013.0	2,833,147.6	2,833,147.6	994,060.0	35.1%	1,839,087.6
60	146,072.8	146,072.8	6,468.3	4.4%	139,604.5	112,636.0	112,636.0	17,435.3	15.5%	95,200.7
61	97,725.7	97,725.7	11,464.3	11.7%	86,261.4	137,324.1	137,324.1	19,644.3	14.3%	117,679.8
64	2,279,026.2	2,279,026.2	870,356.8	38.2%	1,408,669.4	2,490,705.1	2,490,705.1	925,869.3	37.2%	1,564,835.8
62	86,756.8	86,756.8	24,519.5	28.3%	62,237.3	92,283.6	92,283.6	31,111.1	33.7%	61,172.5
63	240.4	240.4	-	0.0%	240.4	198.8	198.8	-	0.0%	198.8

ត្រីមាសទី១ ឆ្នាំ២០២០



ប្រៀបធៀបចំនួនសាលារៀនគ្រោងថវិកា SOF ជាមួយចំនួនសាលារៀនបានឆ្លើយ
របាយការណ៍ SOF ត្រីមាសទី១ ឆ្នាំ២០២០



- ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាហេតុធ្វើឱ្យអង្គភាពទាំងអស់ក្រោមឱវាទក្រសួងមិនអាចអនុវត្តសកម្មភាពគោលរបស់ខ្លួនបាន។
- ការធ្វើវិចារណកម្មចំណាយឆ្នាំ២០២០ អនុលោមតាមសារាចរណែនាំលេខ ០១ សហវ.អច និងសារាចរណែនាំលេខ ០៣ សហវ.អច ធ្វើឱ្យការស្នើសុំធានាចំណាយមួយចំនួនទាក់ទងនឹងអនុគណនីដែលត្រូវកាត់តម្រឹមត្រូវបានលុបចោល។
- ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធរបាយការណ៍នៃការអនុវត្តវិភាគកម្មវិធីរបស់អង្គភាពនៅរដ្ឋបាលកណ្តាលដែលមានលក្ខណៈផ្សារភ្ជាប់ជាមួយផែនការយុទ្ធសាស្ត្រវិស័យអប់រំ និងឆ្លុះបញ្ចាំងជាមួយរបាយការណ៍សមិទ្ធកម្ម មិនបានធ្វើការបណ្តុះបណ្តាល ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឱ្យការបញ្ជូនរបាយការណ៍នៃការអនុវត្តវិភាគកម្មវិធីមកនាយកដ្ឋានហិរញ្ញវត្ថុមានការយឺតយ៉ាវ។
- ក្របខ័ណ្ឌពេលវេលាក្នុងការបើកប្រាក់អាហារូបករណ៍ជូនសិស្សក្រីក្រជួបការលំបាកនៅមិនទាន់មានសង្គតិភាពពីខេត្តមួយទៅខេត្តមួយ។

- វិប្បដិសន្ធិនៃការឆ្លងឯកសារត្រូវឆ្លងកាត់ច្រើនដំណាក់កាល។
- ការអនុវត្តចីវិការបស់សាលាគរុកោសល្យនិងវិក្រឹតការខេត្ត និងមជ្ឈមណ្ឌលគរុកោសល្យខេត្តនៅប្រើប្រាស់ច្រើនអនុគណនី។
- ថវិកាដំណើរការវិទ្យាល័យអប់រំពិសេសចំនួន ៦០លានរៀល/ឆ្នាំ ស្ថិតក្នុងជំពូក ៦២ គណនី ៦២០២ អនុគណនី ៦២០២៨ មិនស្របតាមគោលការណ៍ណែនាំ SOF។
- គ្រឹះស្ថានបឋមសិក្សាសាធារណៈដែលអនុវត្តកម្មវិធីបង្រៀន និងរៀនពេញមួយថ្ងៃ ផ្តល់ជូន២០លានរៀល/ឆ្នាំ បានប្រើប្រាស់ច្រើនអនុគណនី។
- រាជធានីខេត្តមួយចំនួនមិនទាន់បានទូទាត់ប្រាក់បៀវត្សចាប់តាំងពីខែមករា ដល់ខែឧសភា ឆ្នាំ២០២០ដល់រតនាគារខេត្តនៅឡើយ ដោយសារមានការផ្លាស់ប្តូរមន្ត្រីជំនាញផ្នែកបៀវត្ស។
- រាជធានីខេត្តមួយចំនួនមិនទាន់បានទូទាត់ថវិកា SOF ត្រីមាសទី១ដល់រតនាគារខេត្ត។
- ការបញ្ជូនរបាយការណ៍ SOF មកក្រសួងមានការយឺតយ៉ាវ និងមិនបានគ្រប់ចំនួនដោយសារសាលាខ្លះមិនទាន់មានសមត្ថភាពប្រើប្រាស់ប្រព័ន្ធរបាយការណ៍។

- បានបណ្តុះបណ្តាល និងបន្តពង្រឹងសមត្ថភាពមន្ត្រីទទួលបន្ទុកប្រព័ន្ធរបាយការណ៍ថ្មីតាមរយៈប្រព័ន្ធ Online។
- ក្រសួង សហវ បានចេញលិខិតលេខ ៥៥៥៩ សហវ.អច ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ស្តីពីករណីសំណើសុំអនុញ្ញាតជាគោលការណ៍ដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលពាក់ព័ន្ធនឹងការអនុវត្តវិភាគសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ និងឆ្នាំបន្តបន្ទាប់។
- ក្រុមការងារប្រព័ន្ធ EFMS បានកំពុងរៀបចំរំហូរការងារ (Business Process) ទាំងអង្គភាពនៅរដ្ឋបាលកណ្តាល និងមន្ទីររាជធានីខេត្តដើម្បីកាត់បន្ថយជំហានក្នុងការឆ្លងឯកសារ។
- បានជំរុញពន្លឿនការទូទាត់ប្រាក់បៀវត្ស និងមូលនិធិដំណើរការសាលារៀនសាធារណៈចំពោះមន្ទីររាជធានី ខេត្តដែលមានការយឺតយ៉ាវ។

ស្រាវជ្រាវ